



ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

**របាយការណ៍
បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត**

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណទី៤ ស្តីពី ការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បានបង្ហាញយ៉ាង ច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំបូងៗគឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣). ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបប សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).បង្កើតប្រព័ន្ធសន្តិសុខសង្គម ទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

ជាអាទិ៍ក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបាន លទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

១. ការងារអាទិភាពទី ១

អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ

ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានានាំយក អំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ៥.៨៧៩គ្រួសារ ក្នុងនោះ ខេត្ត កំពតចំនួន ១.៤៥២គ្រួសារ កែបចំចំនួន ៥៥គ្រួសារ កំពង់ចាមចំនួន ៦២គ្រួសារ កំពង់ឆ្នាំងចំនួន ២.៣៣៩គ្រួសារ កំពង់ស្ពឺ ចំនួន ៣០០គ្រួសារ បន្ទាយមានជ័យចំនួន ៥៩គ្រួសារ និងខេត្តកណ្តាលចំនួន ១.៦១២គ្រួសារ

-ក្រសួងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ចំនួន ៩៧១គ្រួសារ ក្នុងនោះ ខេត្តកែបចំចំនួន ០១គ្រួសារ ក្រចេះចំនួន ០៧គ្រួសារ បន្ទាយមានជ័យចំនួន ០៧គ្រួសារ និង ខេត្តស្ទឹងត្រែងចំនួន ៩៥៦គ្រួសារ។ មិនតែប៉ុណ្ណោះ ជនរងគ្រោះ និងងាយរងគ្រោះប្រមាណ ២.៨៨៤នាក់ បានទទួល អំណោយជាស្បៀង សម្ភារៈផ្សេងៗ ការស្នាក់នៅ ហូបចុក ថែទាំ ព្យាបាលសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាម រយៈអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដទៃទៀត

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណ ២.៩៩១គ្រួសារ ក្នុងនោះ មាន រាជធានីភ្នំពេញចំនួន ៧២គ្រួសារ ឧត្តរមានជ័យចំនួន ៣៤គ្រួសារ រតនគិរីចំនួន ១០៣គ្រួសារ កណ្តាលចំនួន ៥១ គ្រួសារ សៀមរាបចំនួន ១៥៧គ្រួសារ កំពតចំនួន ១៤២គ្រួសារ កែបចំចំនួន ១.៤៣៧គ្រួសារ កំពង់ស្ពឺចំនួន ០១គ្រួសារ កំពង់ ចាមចំនួន ០៤គ្រួសារ កំពង់ធំចំនួន ៦១គ្រួសារ និងខេត្តកំពង់ឆ្នាំងចំនួន ២២៩គ្រួសារ។

ខ-ការងារជនអនាថា

-ស្រង់ស្ថិតិជនអនាថានៅតាមរាជធានី ខេត្តមួយចំនួន មានជនអនាថាសរុប ៣២៩នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៦៥នាក់ ខេត្តកំពង់ឆ្នាំងចំនួន ៣៦នាក់ តាកែវចំនួន ២៩នាក់ កោះកុងចំនួន ០២នាក់ កំពតចំនួន ២៣នាក់ និងខេត្តបន្ទាយមានជ័យចំនួន ១៧៤នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាចំនួន ២៣៩នាក់ មកធ្វើការអប់រំ ពិគ្រោះយោបល់ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ និងបានគ្រប់គ្រងជនអនាថាគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាមបានផ្សព្វផ្សាយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាពដល់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីចំនួន ៧៩នាក់ និងបានចុះស្វែងរក និងធ្វើការប៉ាន់ប្រមាណគ្រួសារកុមារចំនួន ០២គ្រួសារ នៅក្រុងកំពង់ចាម និងក្រុងស្ទឹង

-មន្ទីរ ស.អ.យ ខេត្តព្រៃវែង បានស្រង់ស្ថិតិប្រជាពលរដ្ឋចំណាកស្រុកសរុបចំនួន ១៨២.០២៧នាក់ ស្រីចំនួន ៩១.៤៧៤នាក់ ក្នុងនោះ ចំណាកស្រុកក្នុងប្រទេសចំនួន ១៣២.៩១១នាក់ និងក្រៅប្រទេសចំនួន ៤៩.១២៦នាក់។

ដោយឡែក មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំងបានទទួលពលករចំណាកស្រុកពីប្រទេសថៃចំនួន ២.៥០០នាក់ និងបានចុះអប់រំផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកចំនួន ០៧លើក មានអ្នកចូលរួមចំនួន ១៦៧នាក់

-បានចូលរួមសហការទទួលពលករចំណាកស្រុកមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតពីថ្ងៃទី០៦-២៩ ខែមិថុនា ឆ្នាំ២០១៤ ចំនួន ២០៦.១៥១ (ស្រី៦៣៥៨១នាក់ កុមារ១៦២២៣នាក់) តាមរយៈក្រុមការងារសម្របសម្រួលទទួលពលករ និងគ្រួសារពីប្រទេសថៃ

-គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងលើកទិសដៅឆ្នាំ២០១៤ ដែលមានអ្នកចូលរួមចំនួន ៨៥នាក់ ស្រី ២៥នាក់

-រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា

-បានសហការជាមួយអង្គការជាតិ អន្តរជាតិ ជួយដល់ជនអនាថា កុមារអនាថាចំនួន ១៥៤នាក់។

គ-ការឧបស្ថាន់ការរឹតពលជាលជំនីម៉ឺន អេដស៍

-បានស្រង់ស្ថិតិកុមាររងគ្រោះ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ចំនួន ៧.៤៤៥នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៦៧៩នាក់ ខេត្តតាកែវចំនួន ៤៧៩នាក់ បាត់ដំបងចំនួន ១.២០១នាក់ កំពង់ធំចំនួន ៧៨៦នាក់ កំពង់ស្ពឺចំនួន ២៩៧នាក់ កណ្តាលចំនួន ៧៨៧នាក់ កំពង់ឆ្នាំង៥២១នាក់ ព្រៃវែងចំនួន ១.០១២នាក់ បន្ទាយមានជ័យចំនួន ២៨៩នាក់ សៀមរាបចំនួន ៦៣០នាក់ កំពង់ចាមចំនួន ៥៤៨នាក់ និងខេត្តក្រចេះចំនួន ២១៦នាក់

-បានចុះអប់រំ សម្ភាសន៍ និងផ្តល់ប្រឹក្សាយោបល់ដល់ស្ត្រីបម្រើសេវាកំសាន្តសប្បាយនៅតាមរាជធានី ខេត្តមួយចំនួន

-មន្ទីរ ស.អ.យ ខេត្តកំពតបានសហការជាមួយសប្បុរសជននាំយកអំណោយ និងថវិកាមួយចំនួន ទៅចែកជូនដល់កុមារផ្ទុកមេរោគអេដស៍ចំនួន ១៤នាក់។ ដោយឡែក អង្គការសង្គ្រោះជនអស្ចារ្យសង្ឃឹមបានជួយឧបត្ថម្ភជាស្បៀង និងថ្លៃធ្វើដំណើរទៅមន្ទីរពេទ្យដល់អ្នកជំងឺអេដស៍តាមផ្ទះចំនួន ០៨គ្រួសារ

-បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ បង្កើតមុខរបរខ្នាតតូច និងផ្តល់សម្ភារៈផ្សេងៗជូនដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់ដោយជំងឺអេដស៍

-កុមារកំព្រារងផលប៉ះពាល់ដោយសារជំងឺអេដស៍ បានទទួលការស្នាក់នៅ បីបាច់ថែទាំសុខភាពនៅតាមមណ្ឌលរបស់អង្គការមិនមែនរដ្ឋាភិបាល និងការប្រឹក្សាយោបល់ផ្សេងៗ

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាមបាននាំកុមារកំព្រា និងកុមាររងផលប៉ះពាល់ដោយមេរោគអេដស៍សរុបចំនួន ១៥០នាក់ មកសំណេះសំណាល ពិសាអាហារ និងទស្សនាសិល្បៈសម្តែងក្នុងឱកាសចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ

-មន្ទីរ ស.អ.យ ខេត្តកែបបានចុះសួរសុខទុក្ខកុមារផ្ទុកមេរោគអេដស៍ចំនួន ១៤ និងបានផ្តល់អំណោយជាសម្ភារៈ និងថវិកាមួយចំនួន។

ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ

-បានរៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៣ ក្រោមប្រធានបទ “សមភាពនៃការអប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គម” នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវ **ហេង ពៅ វង សុភ** និងមានការចូលរួមពីសំណាក់ស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ស.អ.យ សរុបចំនួន ៣០០នាក់ ដោយម្នាក់ៗទទួលបានសំពត់មួយ និងថវិកាចំនួន ៥០.០០០រៀល។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំងក៏បានប្រារព្ធទិវានេះផងដែរ

-បានរៀបចំប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ក្រោម

ប្រធានបទ “អភិវឌ្ឍន៍គ្រួសារជាគ្រឹះនៃការអភិវឌ្ឍជាតិ” ដោយមានតំណាងគ្រួសារកម្មករ កសិករ អាជីវករ និរត្តជន និង មន្ត្រីរាជការស៊ីវិលសរុបចំនួន ៤៥០នាក់ ដោយម្នាក់ៗទទួលបានអាយុត១ សារុង ១ សាប៊ូ ១ដុំ ប្រាស់ដុសធ្មេញ និងថ្នាំដុសធ្មេញ និងថវិកា ១ម៉ឺនរៀល។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកណ្តាល បាក់ដំបង ព្រះសីហនុ កំពត ព្រៃវែង និងខេត្តកែបក៏ប្រារព្ធទិវានេះផងដែរ។

១-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនរងគ្រោះ

១-១-ការប្រឆាំងការជួញដូរមនុស្ស

-មន្ទីរ ស.អ.យ ខេត្តប៉ៃលិនបានស្រង់ស្ថិតិស្ត្រីកសិករស្ត្រីរក្សាភេទចំនួន ១០៨នាក់ (២៣ទីតាំង) និងបានប្រឹក្សា យោបល់ដល់ស្ត្រីបម្រើសេវាកម្សាន្តសប្បាយចំនួន ៦៨នាក់

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរង គ្រោះដោយអំពើជួញដូរមនុស្ស

-បានធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធសាស្ត្រប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តកំពង់ស្ពឺ

-បាននិងកំពុងរៀបចំសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូន ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរៀបចំសេចក្តីព្រាងសារាចរណែនាំអនុវត្តនីតិវិធីសមាហរណកម្មជនរងគ្រោះ ក្រោមជំនួសមត្តកិច្ចក្រសួង ស.អ.យ

-បានចេញប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពី បទដ្ឋានអប្បបរមាថែទាំជន រងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល និងរៀបចំឧបករណ៍ត្រួត ពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារ ការជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះនៅខេត្តបន្ទាយមានជ័យរវាងក្រសួង ស.អ.យ និងប្រទេសថៃ ត្រូវបានពិនិត្យ កែ សម្រួល និងបានបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីផ្តល់យោបល់ចុងក្រោយ

-បានចូលរួមសិក្ខាសាលាអាស៊ាននៅប្រទេសប្រ៊ុយណេ ស្តីពីការលើកកម្ពស់ការទទួលបានយុត្តិធម៌សម្រាប់ស្ត្រីរង គ្រោះដោយអំពើហិង្សាក្នុងរឿងក្តីជួញដូរ ដែលមានអ្នកចូលរួមចំនួន ៣៩នាក់ មកពីប្រទេសជាសមាជិកអាស៊ាន និងបាន ចូលរួមសិក្ខាសាលាអនុតំបន់មេគង្គលើកទី០៥ ស្តីពីយុទ្ធសាស្ត្រក្នុងការការពារការជួញដូរមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយប្រទេសក្នុងអនុតំបន់មេគង្គ (៦ប្រទេស) នៅព្រះរាជាណាចក្រថៃ ដែលមានអ្នកចូលរួមសរុប ៧៤នាក់

-បានរៀបចំកិច្ចប្រជុំ និងពិគ្រោះយោបល់ថ្នាក់ជាតិចំនួន ០៥លើក លើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរ មនុស្ស ដែលមានអ្នកចូលរួមចំនួន ១១២នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរ ស.អ.យ រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងស្ថានទូត។

១-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ

-មន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ០៧ (រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពត ក្រចេះ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ) បានសហការជាមួយអង្គការដៃគូ ដើម្បីជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ២៩៧នាក់។ បានធ្វើការអប់រំ ណែនាំ ពិគ្រោះយោបល់ បញ្ជូនទៅស្ថានីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាម មណ្ឌលអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិជាដៃគូចំនួន ១០៥នាក់ ឆ្លើយតបករណីចំនួន ១៥នាក់ បិទករណី ២ ចំនួន ០២នាក់ សមាហរណកម្មទៅសហគមន៍វិញចំនួន ១៤៨នាក់ និងធ្វើការតាមដានបន្តចំនួន ២៧នាក់

-បានធ្វើមាតុភូមិនិរត្តស្ត្រី និងកុមាររងគ្រោះចំនួន ០៦នាក់ (អង្គការ WVC ចំនួន ០៣នាក់ និងអង្គការ AKP ចំនួន ០៣នាក់) ទៅប្រទេសវៀតណាមវិញ និងទទួលចំនួន ១២៣នាក់

-បានចុះតាមដានស្ត្រី និងកុមារជាជនជាតិវៀតណាមដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០៣នាក់ នៅ ខេត្តចំនួន ០២ គឺ ខេត្តសុខបាាំង និងខេត្តដុងខាត់នៃប្រទេសវៀតណាម

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០២នាក់ និងបានបញ្ជូន បន្តទៅអង្គការតំណក់ទឹក និងអង្គការKKEV ដើម្បីគាំពារ អប់រំ ណែនាំ ប្រឹក្សាពិគ្រោះយោបល់ ព្យាបាលផ្លូវកាយ ផ្លូវចិត្ត ប ណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានីតិសម្បទា។

១-៣-ការងារមណ្ឌលសំចតហើយបែត

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរត្តន៍ចំនួន ៦៣នាក់ (ស្រី ២៤នាក់) និងបានប ញ្ជូនទៅស្នាក់នៅក្នុងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន ៣១នាក់ អង្គការតំណក់ទឹកចំនួន ១៣នាក់ អង្គការ

គ្រួសារថ្មីប៉ោយប៉ែតចំនួន ០៨នាក់ អង្គការទស្សនៈពិភពលោកចំនួន ០២នាក់ អង្គការកុមារវិភាគយចំនួន ០៧នាក់ និង គ្រូឡប់ទៅផ្ទះដោយខ្លួនឯងចំនួន ០២នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ៣៦នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយឹត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១ គូ សាប៊ូកក់សក់ ១ ដប ថ្នាំជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១ កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៥ករណី។

២.ការងារអធិការកិច្ច ២

អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក-ការងារសុខុមាលភាពកុមារ

-សិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារត្រូវបានជ្រួតជ្រាបទៅក្នុងសហគមន៍ តាមរយៈកម្មវិធីផ្សព្វផ្សាយជាច្រើន របស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅ ក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដែលគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងស្រុកតាខ្មៅ និងស្រុកស្អាងចំនួន០៨វគ្គ ស្មើ ២៥ឃុំ ដោយមានអ្នកចូល រួមចំនួន ២៨០នាក់ និងបុគ្គលិកអង្គការភាពញញឹមនៃកុមារ អង្គការកុមារក្នុងគ្រួសារ និងអង្គការការិតាសដែលមានអ្នក ចូលរួមសរុបចំនួន ៦៤នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគុណវឌ្ឍន៍នៃអង្គការសុវត្ថិភាពកុមារដល់បុគ្គលិកអង្គការ ដែលមានអ្នកចូល រួមចំនួន ៣០០នាក់

-បានទទួលការរកិច្ចដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសង្គមកិច្ចនៃប្រទេសមីយ៉ាន់ម៉ាមក សិក្សាស្វែងយល់អំពីវិស័យសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសុខុមាលភាពកុមារ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

-បានធ្វើទស្សនកិច្ចសិក្សាអំពីសុំកូនក្នុងប្រទេស និងសុំកូនអន្តរប្រទេសនៅប្រទេសហ្វីលីពីន

ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការ សរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣ កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុង នោះមាន៖ មណ្ឌលភៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២ គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាបទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុង មណ្ឌល កុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិ នានា

-បានចេញប្រកាសលុបឈ្មោះកុមារពីបញ្ជីបើកប្រាក់គោលនយោបាយចំនួន ១០៨នាក់ និងប្រកាសបញ្ចូលកុ មារឱ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងទទួលរបបគោលនយោបាយចំនួន ៦៩នាក់

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

ក-២-ការងារកិច្ចការសេវាកុមារតាមសហគមន៍

-បានកែសម្រួលប្រកាសស្តីពីការបង្កើត និងដាក់ឲ្យដំណើរការប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើសេវាដែលផ្តល់ ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះនិងរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីក្រមសីលធម៌កិច្ចការពារកុមារ

-អង្គការកុតិសែប្រទេសជប៉ុនបានជួយឧបត្ថម្ភកងចំនួន ១.២០០គ្រឿង ដើម្បីចែកជូនកុមារកំព្រា និងកុមារក្នុង គ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

-បានរៀបចំប្រកាសស្តីពីការបង្កើត និងដាក់ឲ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើសេវាដែលផ្តល់ ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ។

ក-៣-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច

-បានរៀបចំគោលការណ៍ណែនាំ និងឧបករណ៍នានា សម្រាប់អនុវត្តប្រកាសស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ

-បានសហការជាមួយអង្គការម្លប់ឬស្សីចុះធ្វើអធិការកិច្ចមណ្ឌលកុមារកំព្រាគៀនឃ្លាំង មានកុមារស្នាក់នៅចំនួន ១១៦ នាក់ និងចុះស្រាវជ្រាវដល់លំនៅដ្ឋានផ្ទាល់របស់កុមារចំនួន ៤៥នាក់ ដែលមិនមែនជាកុមារកំព្រាឬកុមារក្រីក្ររងគ្រោះ ដែលត្រូវស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាគៀនឃ្លាំង។ បានរៀបចំរបាយការណ៍ស្តីពីស្ថានភាពចុះប៉ាន់ប្រមាណគ្រួសាររបស់កុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំងដើម្បីធ្វើសមាហរណកម្ម។

ក-៤-ការងារស្តុកទុនអន្តរប្រទេស

-បានរៀបចំផែនការសកម្មភាពឆ្នាំ២០១៤ របស់រដ្ឋបាលស្តុកទុនអន្តរប្រទេស

-បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារចំនួន ៩៦ករណី ក្នុងនោះ ទីភ្នាក់ងារអ៊ីតាលីចំនួន ២៩ករណី និងកាណាដាចំនួន ៦៧ករណី

-បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ ស្តីពីស្តុកទុនអន្តរប្រទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស្តីពីគោលនយោបាយថែទាំជំនួសចំពោះកុមារ ស្តុកទុនក្នុងស្រុក និងស្តុកទុនអន្តរប្រទេស នៅខេត្តព្រៃវែង

-បានចេញប្រកាសលេខ ១៣៨ ស.អ.យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការណែនាំអនុវត្តនីតិវិធីស្តុកទុនអន្តរប្រទេសដោយសាច់ញាតិ និងប្រកាសលេខ ១៣៩ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការណែនាំអនុវត្តនីតិវិធីស្តុកទុនអន្តរប្រទេសចំពោះកុមារដែលត្រូវការនូវការថែទាំពិសេស និងកុមារមានតម្រូវការពិសេស

-បានចេញប្រកាសលេខ ០០២ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់អក្សរកាត់ រូបសញ្ញា និងគំរូក្បាលលិខិតរបស់អាជ្ញាធរស្តុកទុនអន្តរប្រទេស

-បានចេញប្រកាសលេខ ០០៣ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រង និងចាត់ចែងប្រាក់វិភាគទានមនុស្សធម៌

-បានរៀបចំរបាយការណ៍ ស្តីអំពីដំណើរការវិវឌ្ឍន៍ការងារស្តុកទុនអន្តរប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម **គាត ឈន់** ឧបនាយករដ្ឋមន្ត្រីប្រចាំការ

-បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានារបស់អាជ្ញាធរស្តុកទុនអន្តរប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង ឈុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានអ្នកចូលរួមសរុបចំនួន ១៣០នាក់ ដែលជាតំណាងស្ថានទូត ទីភ្នាក់ងារ និងក្រសួង ស្ថាប័នពាក់

-បានបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋបាលស្តុកទុនអន្តរប្រទេស ស្តីពីការចែករំលែកបទពិសោធន៍លើការងារស្តុកទុនអន្តរប្រទេស ដោយមានគ្រូខ្មែរមកពីអាជ្ញាធរស្តុកទុនអន្តរប្រទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍

-បានបោះពុម្ពសៀវភៅណែនាំស្តីពីនីតិវិធីពិនិត្យសំណុំឯកសារស្តុកទុនអន្តរប្រទេសចំនួន ១០០ច្បាប់

-បាននឹងកំពុងពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់រដ្ឋបាលស្តុកទុនអន្តរប្រទេស

-បាននឹងកំពុងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ កុមារដែលជាកម្មវត្ថុស្តុកទុនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ

-បានពិនិត្យសំណុំឯកសារពាក្យសុំធ្វើកិច្ចសហប្រតិបត្តិការស្តុកទុនអន្តរប្រទេសរបស់ទីភ្នាក់ងារអ៊ីតាលី

-បានបកស្រាយ និងឆ្លើយតបពាក់ព័ន្ធនឹងស្តុកទុនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាង ស្តីពីកិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារស្តុកទុនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាង ស្តីពីកិច្ចសន្យារវាងរដ្ឋបាលស្តុកទុនអន្តរប្រទេសជាមួយទីភ្នាក់ងារស្តុកទុនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាងប្រកាស ស្តីពីការផ្តល់ការអនុញ្ញាតដល់ទីភ្នាក់ងារស្តុកទុនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាងគំរូលិខិតមួយចំនួនទៀតពាក់ព័ន្ធនឹងបែបបទស្តុកទុនអន្តរប្រទេស

-បានបង្ហោះសាកល្បងគេហទំព័ររបស់អាជ្ញាធរកណ្តាលស្តុកទុនអន្តរប្រទេស

-បានបញ្ជូនមន្ត្រីចំនួន ០៤នាក់ ទៅទស្សនកិច្ចសិក្សានៅប្រទេសហ្វីលីពីនដើម្បីដកស្រង់បទពិសោធន៍ការងារស្តុកទុនអន្តរប្រទេស រយៈពេល ១សប្តាហ៍

-បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្តុកទុនអន្តរប្រទេសចំនួន ៥វគ្គ ក្នុងនោះមាន វគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ ឧត្តមប្រយោជន៍របស់កុមារ ការធ្វើរបាយការណ៍សិក្សាអំពីកុមារ ជំនាញទំនាក់ទំនង និងវគ្គបណ្តុះបណ្តាលស្តីពីការប៉ាន់ប្រមាណគ្រួសារ។

ខ-ការងារយុវនីតិសម្បទា

ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន

-កែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធី និងវិធានការនៃការព្យាបាល ការគ្រប់គ្រង និងការស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន

-បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង សកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ៨៤៧នាក់

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធីសម្រាប់វិធីសាស្ត្រស្តារនីតិសម្បទា និងការគ្រប់គ្រងវិធានការ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំង គ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួងសុខាភិបាល ស្តីពីការបន្សាប និង ការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បានធ្វើជាគ្រូឧទ្ទេស ស្តីពីការស្តារនីតិសម្បទាទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀនក្នុងសន្តិសីទភាពជាដៃគូក្នុងការអភិវឌ្ឍសុខភាពផ្លូវចិត្ត ថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

-បានចូលរួមសន្តិសីទអាស៊ានឆ្នាំ២០១៤ ស្តីពីការព្យាបាលគ្រឿងញៀន បញ្ចូលរួម និងឱកាសនាពេល អនាគត ថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៤ នៅប្រទេសថៃ

-បាននិងកំពុងរៀបចំគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀនដល់កុមារចំនួន ០៨លើក មានកុមារចូលរួមសរុបចំនួន ៨០០នាក់។

១-២-ការការពារអនីតិជន

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន

-បានសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ធ្វើការពាក់ព័ន្ធជាមួយអនីតិជនក្នុងពន្ធនាគារសរុបចំនួន ១៧នាក់ ក្នុងនោះ ខេត្តស្វាយរៀងចំនួន ១៥នាក់ និងព្រៃវែងចំនួន ០២នាក់។

១-៣-ការស្តារនីតិសម្បទារួមគ្នាគ្រឿងញៀន

-បានចេញប្រកាសបញ្ជូលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ៩៤២នាក់ (មជ្ឈមណ្ឌលជីវិតថ្មីភ្នំ បាត់បន្ទាយមានជ័យ ៩០នាក់ មជ្ឈមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ ៤៦៧នាក់ មណ្ឌលពិភពនៃក្តីសង្ឃឹមខេត្តបាត់ ដំបង ៦៣នាក់ មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេខាខេត្តបាត់ដំបង ៥៩នាក់ មជ្ឈមណ្ឌលកងរាជអាវុធហត្ថលេខា បន្ទាយមានជ័យ ១៦១នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តសៀមរាប ៨៨នាក់ និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថលេខា ព្រះសីហនុ ១៤នាក់) និងចេញប្រកាសបញ្ជូលជនរងគ្រោះចំនួន ៩៥២នាក់ (មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាត់បន្ទាយមាន ជ័យចំនួន ៩៩នាក់ មជ្ឈមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ ៤៨២នាក់ មណ្ឌលពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង ៤២ នាក់ មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេខាខេត្តបាត់ដំបង ៦៤នាក់ មជ្ឈមណ្ឌលកងរាជអាវុធហត្ថលេខាបន្ទាយមាន ជ័យ ១៧៥នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តសៀមរាប ៧៦នាក់ និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថលេខាព្រះសីហនុ ១៤នាក់)។ គិតមកដល់ខែមិថុនា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលយុវនីតិសម្បទាទាំង ០៧កន្លែង បានទទួលជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១.៩១១នាក់។ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដែលស្នាក់ នៅក្នុងមណ្ឌលសុទ្ធតែទទួលបានការអប់រំ កែប្រែ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-បានធ្វើសមាហរណកម្មជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទៅសហគមន៍វិញចំនួន ៩៥២ នាក់ នៅសល់ជាក់ស្តែងចំនួន ៩៥៩នាក់។

១-៤-ការស្តារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារ

-បានស្រង់ស្តីអនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារសរុបចំនួន ៧៣នាក់ ក្នុងនោះ មានពន្ធនាគារខេត្តព្រៃវែង ចំនួន ០៦នាក់ កំពង់ចាមចំនួន ១២នាក់ និងពន្ធនាគារខេត្តសៀមរាបចំនួន ៥៥នាក់

-បានផ្តល់សេវាអប់រំក្រៅប្រព័ន្ធដល់អនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៣នាក់ មានជួសជុលម៉ូតូ ១៥នាក់ និងជួសជុលគ្រឿងអគ្គិសនី ០៨នាក់

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនិងប្រឹក្សាយោបល់ចំនួន ១៦ដង និងអប់រំក្រៅប្រព័ន្ធដល់អនីតិជន និងនីតិជននៅក្នុងពន្ធនាគារចំនួន ១៦នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពង្រឹងយន្តការការពារកុមារ ដែលមានអ្នកចូលរួម ចំនួន ៨០នាក់ មកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងកុមារ

-បានរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣ ក្រោមប្រធានបទ “ការបោះបង់ការសិក្សានៅកម្រិតមធ្យម សិក្សាបឋមភូមិ”

-បាននឹងកំពុងរៀបចំបង្កើតអនុគណៈកម្មការចំនួន ០២ គឺអនុគណៈកម្មការច្បាប់ និងគោលនយោបាយពាក់ព័ន្ធ នឹងការការពារកុមារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-បាននឹងកំពុងពិនិត្យការចេញកសាងច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារ កុមារ ដើម្បីបោះពុម្ពផ្សាយ

-បានរៀបចំពិធីមិទ្ធិញ្ញអបអរសាទរខួបលើកទី៦៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងពង្រីកកិច្ចការសង្គមដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ **ម៉ែន សំអេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះ ពេជ្រ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃរដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថាប័ន អង្គទូត អង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកថែទាំកុមារ សិស្សានុសិស្ស យុវជនសហគោលសហព័ន្ធ យុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយវិទ្ធិ កុមារពិការ កុមារអនាថា កុមារកំព្រា កុមារក្រីក្រតាម សហគមន៍ និងកូនមន្ត្រីរាជការសរុបចំនួន ២.៣៥០នាក់

-បានសម្របសម្រួលជាមួយក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដើម្បីរៀបចំវេទិកាតុលាការតាមទូរទស្សន៍ សម្រាប់អបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-បានរៀបចំវគ្គបំប៉នសមត្ថភាពលើសេចក្តីព្រាងសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ មានអ្នកចូលរួមចំនួន ២៨នាក់ និងបានរៀបចំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យកែសម្រួលសេចក្តីព្រាងនេះ ដែលមានអ្នកចូលរួមចំនួន ១៩នាក់

-បានរៀបចំពិធីផ្សព្វផ្សាយគម្រោងស្តីពីការលើកកម្ពស់សហគមន៍កុមារមេត្រី តាមរយៈការអភិវឌ្ឍប្រព័ន្ធការ ការពារកុមារថ្នាក់ជាតិនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមចំនួន ៧៤នាក់

-ធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័រ ក.ជ.ក (www.cncc.gov.kh) មានអ្នកចូលទស្សនាចំនួន ១.៦៣២ដង មកពី ២៥ប្រទេស

-រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣៨២ អនក្រ.តត ស្តីពីតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

-បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហ ប្រជាជាតិ ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័ននិងអង្គការពាក់ព័ន្ធ ដែល មានអ្នកចូលរួមសរុបចំនួន ១០៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងតំណាងកុមារ

-បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំថវិកាមូលដ្ឋាន ដែលមានអ្នកចូលរួមចំនួន ៨៥នាក់

-បានរៀបចំសិក្ខាសាលា ស្តីពីការចាប់ផ្តើមរៀបចំផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥ ដែលមានអ្នកចូលរួមសរុបចំនួន ១១៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ក.ជ.ក ថ្នាក់រាជធានី ខេត្ត និងតំណាង កុមារ

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក

-បានរៀបចំវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្តីពីជំនាញក្នុងការសរសេរដល់មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក

-បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សា លើកុមារនៅក្នុងអាស៊ាន ដែលមានអ្នកចូលរួមសរុបចំនួន ៦៥នាក់ អញ្ជើញមកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងកុមារ

-បានរៀបចំផែនការសកម្មភាពឆ្នាំ២០១៤ របស់ ក.ជ.ក

-បានរៀបចំរបាយការណ៍ស្ថានភាពកុមារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤

-បានចាត់គណៈប្រតិភូចំនួន ០៥នាក់ ដឹកនាំដោយលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង ស.អ.យ និងជា អនុប្រធាន ក.ជ.ក ទៅទស្សនកិច្ចសិក្សានៅទីក្រុងកាម៉ាន់ឌូ ប្រទេសនេប៉ាល់ កាលពីថ្ងៃទី២១-២៤ ខែឧសភា ឆ្នាំ

២០១៤ ដើម្បីស្វែងយល់ពីការសម្របដោយសមត្ថភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារទប់ស្កាត់អំពើហិង្សាលើ កុមារ នៅក្នុងប្រទេសអាស៊ីខាងត្បូង ការធ្វើអន្តរាគមន៍របស់អន្តរស្ថាប័នឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារ និងបង្កើន កិច្ចសហប្រតិបត្តិការនិងផ្សារភ្ជាប់ទំនាក់ទំនងរវាង ក.ជ.ក និង SAIEVAC ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ។

គ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានរៀបចំសិក្ខាសាលាពង្រឹងការអនុវត្តប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និង កុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត ក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក ក្នុងខេត្តចំនួន ០៤ រួមមានខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន ១៥៨ នាក់ ស្រី ៥៩នាក់

-បានចេញប្រកាសលេខ ៦០០ ស.អ.យ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការកែសម្រួលសមាសភាព និងតួ នាទីការកិច្ចរបស់ក្រុមការងារ ក.ជ.ក.រ និងប្រកាសលេខ ១២៦៧ ស.អ.យ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការ បង្កើតក្រុមការងារមូលនិធិសកលដំណាក់កាលទី២ នៃក្រសួង ស.អ.យ

-បានចេញសេចក្តីសម្រេចលេខ ០០១ ស.អ.យ/ក.ជ.ក.រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួល លេខាធិការដ្ឋាន ក.ជ.ក.រ និងសេចក្តីសម្រេចលេខ ០០២ ស.អ.យ/ក.ជ.ក.រ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែ សម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០១៤ របស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ ខេត្តទាំង ៨

-បានបោះពុម្ព និងចែកផ្សាយប្រតិទិនឆ្នាំ២០១៤ ចំនួន ២០០ច្បាប់ ដល់សមាជិកថ្នាក់ជាតិ និងខេត្តគោលដៅ ទាំង ៦

-បានសហការជាមួយក្រសួងផែនការ សម្របសម្រួលប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្នុងប័ណ្ណ សមធម៌ក្រីក្រកម្រិត១ និងក្រីក្រកម្រិត ២ ដើម្បីប៉ាន់ប្រមាណពីតម្រូវការសេវាចាំបាច់

-បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋាននិងគោលការណ៍ណែនាំ និងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើ សេវាផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត ក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក បុគ្គលិកអង្គការ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) ក្នុងខេត្តក្រចេះ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន ១៧៩នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងផែនការសកម្មភាព និងផែនការថវិកាលើវិស័យសង្គមកិច្ចដាក់ បញ្ចូលក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍របស់ស្រុក និងឃុំ សង្កាត់ និងការគាំទ្រដល់ស្ត្រី និងកុមារងាយរងគ្រោះនិង ងាយរងគ្រោះដល់ក្រុមប្រឹក្សាស្រុក និងឃុំ សង្កាត់ នៅខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម និងខេត្តកណ្តាល

-បានសហការជាមួយអង្គការ HACCC រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ ការថែទាំ ការគាំទ្រ និងការការពារចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះ នៅសណ្ឋាគារណាហ្គារ៉េល ដែលមានអ្នក ចូលរួមចំនួន ៤៥នាក់

-បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពការតាម ដាន និងវាយតម្លៃប្រចាំឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃឆ្ពោះទៅសម្រេចគោលដៅ សូន្យបី ដែលមានមន្ត្រី ស.អ.យ ចូលរួមចំនួន ៤៥នាក់

-បានធ្វើជាវគ្គក្នុងវេទិការកុមារដើម្បីអបអរសាទរខួបលើកទី៦៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ក្រោមប្រធានបទ “តើក្រសួងបានផ្តល់សេវាអ្វីខ្លះ ដល់កុមារងាយរងគ្រោះដោយអំពើហិង្សា ?

-បានសម្របសម្រួលរៀបចំសិក្ខាសាលា ស្តីពីការបញ្ចូលទិន្នន័យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងអង្គការ ក្នុង Data Entry ដល់មន្ត្រី ស.អ.យ ខេត្តចំនួន ០៥

-បានចេញលិខិតបង្គាប់ការលេខ ០០៨ ស.អ.យ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមការងារ សម្របសម្រួលទទួលពលករ និងគ្រួសារបញ្ជូនមកពីប្រទេសថៃ

-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរង គ្រោះ (ក.ជ.ក.រ) ដែលមានឈ្មោះថា www.novctf.gov.kh

៣.ការងារអាទិភាពទី៣

អភិវឌ្ឍសុខុមាលភាពជនពិការ

ក-ការងារក្រុមប្រឹក្សាសកម្មភាពជនពិការ

-រៀបចំវីដេអូខ្លី ស្តីពីពិការភាព ដោយផ្ដោតលើប្រធានបទចំនួន ០៨ គឺ ១.ការរើសអើងចំពោះជនពិការ ២.ការអប់រំសម្រាប់ជនពិការ ៣.ជីវភាពរស់នៅសម្រាប់ជនពិការ ៤.ការសម្រេចចិត្តដោយសេរីរបស់ជនពិការ ៥.សមភាពយេនឌ័រចំពោះជនពិការ និងកុមារ ៦.គោលនយោបាយ និងការស្តារលទ្ធភាពពលកម្មជូនជនពិការ ៧.ការងារសម្រាប់ជនពិការ និង៨.ការចេញចូលតាមទីកន្លែងសាធារណៈសម្រាប់ជនពិការ

-បានសហការជាមួយមូលនិធិជនពិការអង្គការ JICA និងសមាគមអតីតកម្មសិក្សាការី (JICA-AC) ចុះពិនិត្យនិងវាយតម្លៃទៅលើគម្រោងរទេះរុញដែលបានបែងចែកដល់មណ្ឌលស្តារលទ្ធភាពពលកម្មទាំង ៩កន្លែង និងអង្គការចំនួន ៧

-ចុះស្រង់ស្ថិតិជនពិការដែលកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន

-បានរៀបចំបទបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជាសភាអឺរ៉ុបលើកទី៨ នៅទីក្រុងប្រ៊ុយសែល នៃប្រទេសបែលស៊ិក ស្តីពីរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនៅកម្ពុជា

-បានរៀបចំប្រកាសលេខ ០០២ កសជ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានី ខេត្ត និងប្រកាសលេខ ០០១ កសជ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការនៅតាមក្រសួង ស្ថាប័ន

-បានរៀបចំទម្រង់សំណួរដើម្បីវាយតម្លៃទៅលើការអនុវត្ត ស្តីពីការងារជនពិការនៅតាមសហជីព នៅតាមសហគ្រាស និងរោងចក្រនានា និងកម្រងសំណួរស្តីពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល និងនៅតាមក្រសួងនានា

-បានរៀបចំពិធីសម្ពោធគម្រោង “ការកសាងគំរូអាជីវកម្ម សម្រាប់ការងាររបស់ជនពិការ” របស់មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) នៅសណ្ឋាគារអាំងទែកង់ទី១៧ដាស់

-បានរៀបចំពិធីសំណេះសំណាល ដើម្បីអបអរសាទរទិវាជនពិការជោនសាំងដ្រូម និងជនពិការអូទីស៊ីម នៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម **ហេង ឌែម៉ែត្រី** រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងអង្គការជាតិ អន្តរជាតិ និងបងប្អូនជនពិការ សរុបប្រមាណ ៤០០នាក់។ ក្នុងទិវានោះ ក៏មានការរៀបចំការប្រកួតកីឡា ដើម្បីបង្ហាញពីសមត្ថភាពរបស់បងប្អូនជនពិការខ្សោយសតិបញ្ញាផងដែរ

-បានសម្របសម្រួលបញ្ជូនជនពិការខ្សោយសតិបញ្ញា ចំនួន ០២រូប និងអ្នកថែទាំ ០១រូប ដើម្បីចូលរួមមហោស្រព តន្ត្រីជនពិការខ្សោយសតិបញ្ញា នៅសាធារណៈរដ្ឋកូរ៉េ

-សហការជាមួយគណៈកម្មការគម្រោង APCD/JAIF ដើម្បីអនុវត្តគម្រោងបរិស្ថានគ្មានពិការភាពនៅឃុំឈើទាលស្រុកគៀនស្វាយ ខេត្តកណ្តាល

-បានរៀបចំ បោះពុម្ព និងចែកផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨

-បានរៀបចំឯកសារសម្រាប់ត្រៀមរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ និងពិធីអបអរសាទរលើកទី៥ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ខ-ការងារសុខុមាលភាពជនពិការ

-បាននិងកំពុងរៀបចំបទប្បញ្ញត្តិ និងគោលការណ៍សម្រាប់អនុវត្តការងាររដ្ឋបាលសិទ្ធិជនពិការ

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនពិការដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១០-២០១៣ និងបន្តអាណត្តិទី៣ ឆ្នាំ២០១៤-២០១៧ របស់គណៈកម្មការជាតិស្ស៊ីស្យាល់អូឡាំពិកកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង ឌុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ នៅទីស្តីការក្រសួង ស.អ.យ

-កីឡាករជនពិការកម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ានបារ៉ាហ្គេមនៅប្រទេសភូមា ដោយទទួលជោគជ័យយ៉ាងត្រចះត្រង់ ដោយក្នុងនោះ ទទួលបានមេដាយមាសចំនួន ០៤ ប្រាក់ចំនួន ១១ និងសំរិទ្ធិចំនួន ១៧

-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ។

គ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

-បានចុះអប់រំ ផ្សព្វផ្សាយ ស្តីពីជំងឺយូង និងហង់សិនដល់កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាស ក្នុងនោះ បានបណ្តុះបណ្តាលសិក្ខាកាមចំនួន ១៨០នាក់ ចែកខិតបំណ្តុចំនួន ២២.០០០សន្លឹក

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបាន ចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២ នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរ ស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយ ការងារ និងមុខរបរជូនជនពិការបានចំនួន ៨៣នាក់

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើស រើសជនពិការចូលបម្រើការងារ

-អនុវត្តតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែប បទនៃការជ្រើសរើសជនពិការចូលបម្រើការងារ (២%សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង១%សម្រាប់វិស័យឯកជន) គិតមក ដល់ឆ្នាំ២០១៣នេះ ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៣ បានទទួលជនពិការចំនួន ១.៦៣៣នាក់ ស្មើ ២៥% នៃផែនការចូល បម្រើការងារ។

ឃ-ការងារមូលនិធិជនពិការ (ម.ជ.ព)

- បានប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៧លើក
- ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh
- ចេញប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការនៃ ម.ជ.ព ចំនួន ១៥នាក់ និងលុបចំនួន ០៣នាក់
- បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអ្នកនាំពាក្យមូលនិធិជនពិការ និងសេចក្តីសម្រេច ស្តីពីការ បង្កើតអនុគណៈកម្មការ និងក្រុមការងារគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ សម្រាប់ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់

- បានកែទម្រង់ផែនការសកម្មភាព និងផែនការលទ្ធកម្មឆ្នាំ២០១៤
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់មូលនិធិជនពិការ
- បានចុះសិក្សាស្រាវជ្រាវពីនីតិវិធីនៃការផ្តល់សេវាស្តារនៅក្នុងមជ្ឈមណ្ឌល និងនៅតាមសហគមន៍ នៅខេត្ត កំពង់ស្ពឺ និងឃុំកណ្តាល ឃុំអណ្តូងទឹក ឃុំថ្មស ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង
- បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ចំណូលចំណាយនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជន ពិការគ្រឿងឃ្នាំង សាលាបណ្តុះបណ្តាលបច្ចេកទេសអរយវៈសិប្បនិម្មិត និងរណបកម្មជាតិពេញ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីវត្តមានដើមនៅរោងចក្រផលិតឧបករណ៍អរយវៈសិប្បនិម្មិត និងរណប និងអធិការកិច្ចសម្ភារៈព្យាបាលដោយចលនាដែលមូលនិធិហាន់ជាបានប្រគល់ជូនអង្គការអតីតយុទ្ធជនអន្តរ ជាតិកម្ពុជា

-បានរៀបចំសេចក្តីព្រាងប្រកាស ស្តីពីផែនការណែនាំនៃការដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាមជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទា

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាស ស្តីពីការអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅ តាមសហគមន៍

-បានដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការបានចំនួន ១៣៩ហិប ក្នុងនោះ រាជធានីភ្នំពេញ ចំនួន ៥៤ ខេត្តបន្ទាយមានជ័យចំនួន ៥០ សៀមរាបចំនួន ៣០ និងខេត្តតាកែវចំនួន ០៥

-បានប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការពី ៦៤ទីតាំង នៅតាមទីតាំងនានា ក្នុង រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលមានប្រាក់កម្ពុជាចំនួន ១២.៧២០.៨០០៛ ប្រាក់រៀតណា មចំនួន ១.៩៣៣.៥០០ដុល្លារ ប្រាក់ចិនចំនួន ៤៧៧យ៉ង់ ប្រាក់ថៃចំនួន ៥.៨២០បាត ប្រាក់ម៉ាឡេស៊ីចំនួន ១១៩រឹងហ្គី ត ប្រាក់សិង្ហបុរីចំនួន ២២ដុល្លារ ប្រាក់ប្រ៊ុយណេចំនួន ៥ដុល្លារ ប្រាក់អូស្ត្រាលីចំនួន ៥ដុល្លារ ប្រាក់ហ្វីលីពីនចំនួន ១០០ ប៉េសូ ប្រាក់កូរ៉េចំនួន ១៦.០០០រ៉ូន និងប្រាក់អាមេរិកចំនួន ៨៩១ដុល្លារអាមេរិក។

ឃ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជនពិការ

-ក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារ លទ្ធភាពគ្រប់ប្រភេទជូនជនពិការបានចំនួន ៣៩.០២៧នាក់ ក្នុងនោះ ស្រី ១៥.៦៩៨នាក់ និងជនពិការដោយសារមិន

ចំនួន ៦.០៩៧នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ព្រមទាំងបានទទួលការឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិត និងរណបចំនួន ៥.៤៧៧គ្រឿង និងបែងចែកទៅតាមមជ្ឈមណ្ឌលស្តារចំនួន ៥.៤៩៥គ្រឿង។

ឃ-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១៣.៩៣៩នាក់ ស្រីចំនួន ៣.៣៩៨នាក់ និងជនពិការដោយសារមិនចំនួន ៦.០៩៧នាក់

-បានរៀបចំ និងដំណើរការប្រព័ន្ធគ្រប់គ្រងសន្តិធិ (Stock Management System - SMS) គ្រប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាជានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យជនពិការទទួលសេវាស្តារលទ្ធភាពពលកម្ម (Patient Management System - PMS4) ពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាក់ដំបង កំពង់ស្ពឺ សៀមរាប តាកែវ និងកំពង់ចាម។

ឃ-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ២៥.០៨៨នាក់ ស្រីចំនួន ១២.៣០០នាក់។

៤. ការងារអធិការកិច្ច

អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែមិថុនា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៥ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

-បានចុះផ្សព្វផ្សាយ ណែនាំ ស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

-បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមនុស្សចាស់ព្រឹទ្ធាចារ្យនៅតាមរាជធានី ខេត្ត ព្រមទាំងបានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន

-សិក្សាស្រាវជ្រាវ រៀបចំកែសម្រួលគោលនយោបាយជាតិសម្រាប់មនុស្សចាស់នៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងសមាគមមនុស្សចាស់

-បានចេញគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់

-បានរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥. ការងារអធិការកិច្ច

អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-បានចូលរួមប្រជុំកែសម្រួលដំឡើងរបបឧបត្ថម្ភគោលនយោបាយជូនអតីតមន្ត្រីរាជការស៊ីវិលចំនួន ០៣លើក

-រាជរដ្ឋាភិបាលបានចេញសារាចរលេខ ០៤ ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តនីតិវិធីសម្រាប់ការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនសិទ្ធិវន្ត និងជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន និងបានរៀបចំពិធីផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤

-បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៧៥៧នាក់

-ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋានចំនួន ១៨៥នាក់

-ចុះបើកប្រាក់ជូនអ្នកនៅក្នុងបន្ទុកសពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលចំនួន ១១៤នាក់

-បើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តចំនួន ២.០៧៧នាក់

-បើកផ្តល់ប្រាក់រំលឹកសោធនជូនសិទ្ធិវន្តចំនួន ៦៧៨នាក់

-បើកផ្តល់ប្រាក់រំលឹកសន្ទស្សន៍ជូនសិទ្ធិវន្តចំនួន ០៣នាក់ និងប្រាក់រំលឹកគោលនយោបាយសោធនប្រចាំខែលម្អៀងចំនួន ១១០នាក់

-បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៤.៤១៣នាក់ ក្នុងនោះ និវត្តជនចំនួន ៤.២១១នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២០២នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៣.៩២៩នាក់

-បានពិនិត្យរៀងរៀង និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកបក្រដូសសិទ្ធិវន្ត ដែលទើបនឹងចូលនិវត្តន៍

-បានរៀបចំតារាងបើកប្រាក់គោលនយោបាយសោធនប្រចាំខែមិថុនា ឆ្នាំ២០១៤ ជូនសិទ្ធិវន្ត ទាំង ២៥ រាជធានី ខេត្ត

-បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តន៍ចំនួន ៦៨០នាក់

-បានរៀបចំបែបបទផ្អាកការឧបត្ថម្ភប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែជូននិវត្តជនចំនួន ០៦នាក់ នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង កំពង់ស្ពឺ និងខេត្តកំពត

-រៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនកូនកំព្រារបស់សព្វនិវត្តរាជការស៊ីវិលចំនួន ០៥នាក់

-បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកចំនួន ៦១០នាក់

-បានរៀបចំបែបបទលុបសព្វនិវត្តរាជការចំនួន ១១នាក់

-បានរៀបចំបែបបទលុបឈ្មោះនិវត្តជនចំនួន ០១នាក់ និងប្រពន្ធនៅក្នុងបន្ទុកចំនួន ០១នាក់ចេញពីបញ្ជី បើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែ

-ផ្ទេររបបសោធនប្រចាំខែជូននិវត្តជនចំនួន ០១នាក់ ពីខេត្តបាត់ដំបង ទៅខេត្តកណ្តាល

-លុបឈ្មោះសព្វនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៦១នាក់

-លុបកូននិវត្តជន និងកូនជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៤៦នាក់

-លុបកូនសព្វនិវត្តជន និងសព្វជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០៤នាក់

-លុបប្រពន្ធនៅក្នុងបន្ទុកសព្វនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០៩នាក់

-លុបកូនកំព្រារបស់សព្វនិវត្តរាជការស៊ីវិលចំនួន ១៦នាក់

-កែតម្រូវកាំប្រាក់ជូននិវត្តជនចំនួន ១១នាក់

-កែតម្រូវប្រាក់សោធនប្រចាំខែជូននិវត្តជនចំនួន ៣០៦នាក់

-លុបឈ្មោះសព្វនិវត្តជន និងសព្វជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៧៩៩នាក់

-ចុះត្រួតពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបានចំនួន ៣៩៧ នាក់ នៅរាជធានី ខេត្ត

-បានរៀបចំកិច្ចសន្យាស្តីពីការផ្ទេរសិទ្ធិសម្រាប់និវត្តជន ឬជនបាត់បង់សម្បទាវិជ្ជាជីវៈ ដើម្បីផ្ទេរសិទ្ធិបើកប្រាក់ គោលនយោបាយសោធននៅពេលមានជំងឺនៅរាជធានី ខេត្តចំនួន ១៥៧នាក់

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssf.gov.kh

៦. ការងារអាទិភាពទី៦

អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

ក-បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)

-បានប្រជុំក្រុមប្រឹក្សាភិបាលចំនួន ១០លើក

-បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ

-បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងបានអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារទាំង ២៥រាជធានី ខេត្ត

-បានចុះធ្វើអធិការកិច្ច ទទួលពាក្យបណ្តឹង និងដោះស្រាយបានទាន់ពេលវេលា

-បានចុះត្រួតពិនិត្យការបើកប្រាក់រំលឹកជូនអតីតយុទ្ធជន និងគ្រួសារចំនួន ៩៥៩នាក់ ក្នុងនោះ មានខេត្តកំពង់ឆ្នាំង ៩៧នាក់ សៀមរាប ៨៣៣នាក់ និងខេត្តព្រៃវែង ២៩នាក់

-ផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ៥៦៣គ្រួសារ

-បញ្ចូលបន្ទុកអតីតយុទ្ធជនចំនួន ៩៨នាក់ សរុបជាថវិកាចំនួន ៧១៨.៨០០\$

-ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងហាងដៃចំនួន ១.៣៥៦នាក់

-ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជនចំនួន ៦២៤នាក់ សរុបជា ថវិកាចំនួន ២០.៩៨៦.៦៨៥.៥១០.០៤៥\$

-បានកែសម្រួលប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនចំនួន ៩០.៧០១នាក់

-បានប្រគល់សិទ្ធិកាន់សៀវភៅបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារពលី មរណៈចំនួន ១២គ្រួសារ ក្នុងនោះ មានខេត្តកំពង់ស្ពឺចំនួន ១១នាក់ និងខេត្តស្វាយរៀងចំនួន ០១នាក់

-បានចូលរួមសិក្ខាសាលាស្តីពីស្ថាប័នបេឡាភ្នំក្នុងតំបន់អាស៊ីឆ្នាំ២០១៤ នៅទីក្រុងហុងកុង ពាក់កណ្តាលប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	១៩០	១២៧	១៧២	៤០៧	៩	៥៨៤	-	១.២៩៩	៩.៥១២.០០០៛
២	ជនមរណៈ	៤១០	៥៤	៩២	៤០៤	៤	២៩៧	-	៨៩១	៦.៣៣៥.៦០០៛
៣	ជនពិការ	៦១	-	-	៥៩	-	១១៧	៣	១៧៩	៥៥.៤៩៣.៩០៣៛
៤	និវត្តជន	៥៣៥	-	-	៤៧៩	-	២៤៥	-	៧២៤	៣៣៨.៨៧៦.៨៧៥៛
៥	ជនបាត់បង់	៨	-	-	៦	-	៧	-	១៣	២.៧១៨.៧៧៦៛
សរុប		១.២០៤	១៨១	២៦៤	១.៣៩៥	១៣	១.២៥០	៣	៣.១០៦	៤១២.៧៣៧.១៥៤៛

(ប្រភព៖បេឡាភ្នំអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៧៧	៤៨៥	៥៣៦	៤៤៥	១	១.៦៤១	-	៣.១០៨	១៩.៩៨១.២០០៛
២	ជនមរណៈ	៥៧	១៩	១៦	៣១	១	១៤៩	-	២១៦	១.៥២៦.៨០០៛
៣	ជនពិការ	១០៦	-	-	២៣០	-	១.៤៣	៤	១.៦៧១	២៩.២៨៤.២៩២៛
៤	និវត្តជន	២៩	-	-	២៦៧	-	៣.៧៦១	-	៤.០២៨	២៩.៤៦៧.៩៥៥៛
៥	ជនបាត់បង់	៣	-	-	១៨	-	១៥៥	-	១៧៣	១.៦៩៤.១៦៦៛
សរុប		៥៧២	៥០៤	៥៥២	៩៩១	២	៧.១៤៣	៤	៩.១៩៦	៨១.៩៥៤.៤០៣៛

(ប្រភព៖បេឡាភ្នំអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	១៩៦	-	-	១៧៦	-	១៥៣	៤	៣៣៣	៤៥.១៨៦.២៥៩៛
២	និវត្តជន	៣៤៧	-	-	៣២៣	-	២៩២	-	៦១៥	១៣០.៥៥៣.៣៨១៛
៣	ជនបាត់បង់	២០	-	-	១៨	-	២៧	១	៤៦	៥.៤៦១.១៩០៛
សរុប		៥៦៣	-	-	៥១៧	-	៤៧២	៥	៩៩៤	១៨១.២០០.៨៣០៛

(ប្រភព៖បេឡាភ្នំអតីតយុទ្ធជន)

ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមក្នុងខែមិថុនា ឆ្នាំ២០១៤:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៣.៤៥១	១០.៧៥៣	១៧.៨២៩	២៣.០១៧	១៩៦	២០.៩៩៩	-	៧២.៧៩៥	៥៣៥.៩១២.៨៤០៛
២	ជនមរណៈ	៤.៩៩៣	៩៦៣	១.៦៦៥	៣.៩៣៦	៥០	៥.៥២៧	-	១២.១៤១	៨៩.២៦៤.០០០៛
៣	ជនពិការ	២៧.២៧៣	-	-	២៤.១០៤	-	២៣.៣៣២	១.៣១៥	៤៨.៧៥៥	១០.២៩០.១៣៩.៥៤៩៛
៤	និវត្តជន	២៣.៦៤៧	-	-	២០.៨០៤	-	១៧.៥៧១	-	៣៨.៣៧៥	១០.៤៤៧.២២៩.៨៥៧៛
៥	ជនបាត់បង់	១.៧០០	-	-	១.៣៧៦	-	១.៣៧៦	១៣	២.៧៦៥	៥៩៦.៩០២.៥៥៥៛
សរុប		៩១.០៦៤	១១.៧១៦	១៩.៤៩៤	៧៣.២៤៥	២៤៦	៦៨.៨០៥	១.៣២៨	១៧៤.៨៣៥	២១.៩៥៩.០៤៨.៨៣១៛

(ប្រភព៖បេឡាភ្នំអតីតយុទ្ធជន)

ខ-ការងារអតីតយុទ្ធជន

-ក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ៨០១សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៦០០សព

-គិតពីឆ្នាំ២០០៨ មកដល់ខែមិថុនា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.៥៦៤សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.១៧៣សព នៅសល់ ១.៣៩៥សព

-បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសប្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងបានពិនិត្យ កែសម្រួលលក្ខន្តិកៈបេឡាមណាសប្រោះសមាគមអតីតយុទ្ធជនកម្ពុជាលេខ ០០៤ សអក (ប្រការ ១៦ ថ្មី ១៧ថ្មី) ស្តីពីការប្រមូលប្រាក់បេឡាមណាសប្រោះប្រចាំខែ ពី ៣៥សព ទៅ ៧៥សព

-បានរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំង ប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទាន ដីសង្គមកិច្ច

-គិតពីឆ្នាំ២០១០ ដល់ខែមិថុនា ឆ្នាំ២០១៤ បានទទួលសំណុំលិខិតអ្នកដាក់ពាក្យស្នើសុំសម្បទានដីសង្គមកិច្ច សរុបចំនួន ១៥.១៩០គ្រួសារ និងបានបញ្ជូនទៅគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិចំនួន ១៣.២៦៥គ្រួសារ

-កងកម្លាំងប្រដាប់អាវុធ និងគ្រួសារបានទទួលសម្បទានដីសង្គមកិច្ចពីគណៈកម្មាធិការសម្បទានដីថ្នាក់ជាតិចំនួន ២.៩៩៣គ្រួសារ ក្នុងនោះ មានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ និងខេត្តសៀមរាប

-បានរៀបចំខួបលើកទី៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ ដែលមានអ្នកចូលរួមចំនួន ៣០០នាក់ ដោយ ឡែក អតីតយុទ្ធជនចំនួន ១៧០នាក់ ជាតំណាងអតីតយុទ្ធជនអញ្ជើញមកពីរាជធានីខេត្តទាំង ២៥ ដែលបានចូលរួមក្នុង ទិវានេះ ម្នាក់ៗទទួលបាន អាវ ០១ ធៀបមួយកញ្ចប់ (ទឹកដោះគោ ០១កំប៉ុង ប្រាសដុះធ្មេញ ០១ ថ្នាំដុះធ្មេញ ០១ កន្សែង ពោះគោ ០១ មី ០១កេស ស្ករស ០១គីឡូក្រាម តែ ០១គីឡូក្រាម ស្បែករឹងធ្មាត់ ១គូ) និងថវិកា ៨០.០០០រៀល ដោយ ឡែក មន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ១៩ ក៏បានប្រាព្វទិវានេះផងដែរ ក្នុងនោះ មានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប កំពង់ធំ តាកែវ ស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រះសីហនុ ក្រចេះ មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង កែប ប៉ៃលិន ឧត្តរមានជ័យ និងខេត្តក្បូងឃ្មុំ។

៧. ការងារអាទិភាពទី៧

សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សា ស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយ សម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨. ការងារអាទិភាពទី៨

អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១. ការងាររដ្ឋបាល និងបុគ្គលិក

ក. ការងាររដ្ឋបាល

- បានរក្សាទុក និងតម្កល់លិខិតបទដ្ឋានគតិយុត្តមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់
- បានទទួលលិខិតចូលចំនួន ៣.៣៨០ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៤.០១៦ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ៣៩២ដង
- បានរៀបចំសេចក្តីណែនាំ ស្តីពីការពង្រឹងនីតិវិធីនៃការតែងតាំង ការផ្ទេរភារកិច្ចមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង ស.អ.យ។

ខ. ការងារបុគ្គលិក

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៣១នាក់ (ថ្នាក់ជាតិ ៥៣៥នាក់ និងក្រោមជាតិ ៩៩៦នាក់)
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៦៧៨នាក់ (ថ្នាក់ជាតិ ២១៨នាក់ និងក្រោមជាតិ ៤៦០នាក់)
- តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ២៨នាក់
- តែងតាំងទីប្រឹក្សាអមក្រសួងចំនួន ៣៣នាក់ (ស្រីចំនួន ០៣នាក់) និងបែងចែកភារកិច្ចជូនទីប្រឹក្សាអមក្រសួង ចំនួន ១៤នាក់
- ផ្ទេរ និងសម្រួលភារកិច្ចជូនមន្ត្រីចំនួន ០២នាក់
- ផ្ទេរចូលចំនួន ០៣នាក់ និងផ្ទេរចេញចំនួន ៥០នាក់
- ទទួលក្របខ័ណ្ឌថ្មីសិស្សមន្ត្រីជាន់ខ្ពស់មកពីសាលាកូមិន្ទរដ្ឋបាលចំនួន ០២នាក់
- លុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌចំនួន ០៥នាក់
- ដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ១៦នាក់
- ដាក់មន្ត្រីរាជការឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរ៍ចំនួន ០៧នាក់ និងបញ្ចូលមន្ត្រីរាជការចូលក្នុងតារាងបៀវត្សរ៍ វិញចំនួន ០៣នាក់។

គ. ការងាររៀនសូត្រ

- រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មី ជំនួយការឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីរដ្ឋបាលថ្មី និងទីប្រឹក្សាអមក្រសួងចំនួន ១០២នាក់
- រៀបចំប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការតែងតាំងស៊ីវិលចំនួន ១៣នាក់
- រៀបចំប្រាក់គុណសម្បជូនមន្ត្រីរាជការចំនួន ០១នាក់
- រៀបចំប្តូរក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ចំនួន ០៥នាក់
- រៀបចំដំឡើងឋានន្តរស័ក្តិជូនមន្ត្រីចំនួន ០៣នាក់
- ផ្ទេរបៀវត្សរ៍ជូនមន្ត្រីរាជការចេញក្រសួង ស.អ.យ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៤៩នាក់
- ផ្តាច់បៀវត្សរ៍ជូនមន្ត្រីរាជការចេញពីតារាងបៀវត្សរ៍ចំនួន ០៧នាក់
- បញ្ជូលអ្នកក្នុងបន្ទុកជា កូនចំនួន ២៥នាក់ និងប្រពន្ធចំនួន ០៤នាក់ និងលុបកូនចំនួន ០១នាក់
- បានដំណើរការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការក្រសួង ស.អ.យ តាមប្រព័ន្ធធនាគារ។

ឃ. ការងារអភិវឌ្ឍន៍ផលិតផល

- បានផ្សព្វផ្សាយសារាចរ ស្តីពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ
- បានផ្សព្វផ្សាយព័ត៌មានស្តីពីការផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាមក្រសួង ស្ថាប័ននានា
- បានបញ្ជូនមន្ត្រីចំនួន ១៨នាក់ ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ
- បានបញ្ជូនមន្ត្រីចំនួន ០១នាក់ ទៅសិក្សាវគ្គខ្លីនៅប្រទេសញូវហ្សឺឡែន រយៈពេល ៦ខែ ចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០១៤
- បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង ស.អ.យ ចំនួន ៤៥នាក់ ស្តីពីសុវត្ថិភាពចរាចរ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយសិក្ខាកាមទទួលបានជាជ្រៀបមួយកញ្ចប់ និងថវិកាចំនួន ១៥ដុល្លារអាមេរិក
- បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាកូម៉ូនូរដ្ឋបាលចំនួន ០២នាក់។

២. ការងារផែនការ ស្ថិតិ និងសរុប

- បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ
- បានរៀបចំរបាយការណ៍ប្រចាំខែមករា ខែកុម្ភៈ ត្រីមាសទី១ ខែមេសា ខែឧសភា និងឆមាសទី១ ឆ្នាំ២០១៤
- បានចូលរួមរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ចំនួន ២លើក
- រៀបចំកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ២០១៤-២០១៦ ចំនួន ១៣គម្រោង ក្នុងនោះ គម្រោងកំពុងដំណើរការចំនួន ២គម្រោង

-បានបញ្ជូនរបាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ ទៅ គ.ជ.អ.ប ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍

-បានបោះពុម្ពផ្សាយផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៤-២០១៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

ក. ការងារបើកផ្តល់

- ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់
- បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ
- រៀបចំផែនការថវិកា ០៣ឆ្នាំ របស់ក្រសួង ស.អ.យ និងផែនការសកម្មភាពកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៤-២០១៥។
- បានចូលរួមសិក្ខាសាលា ស្តីពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី០៩-១៣ ខែមិថុនា ឆ្នាំ២០១៤ នៅទីក្រុងសៀងហៃ ប្រទេសចិន

តារាងស្ថានភាពថវិកា

ជំពូក	អត្ថន័យចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៤	ស្ថានភាពឥណទានថ្មី	អនុវត្តជាក់ស្តែង	ថវិកានៅសល់	ភាគរយ %
សរុបរួម		3,672,500,000	2,272,500,000	16,689,846,189	25,582,653,811	39.48
60	ការទិញ	2,348,000,000	2,348,000,000	901,458,500	1,446,541,500	38.39
61	សេវាខាងក្រៅ	649,800,000	649,800,000	172,541,600	477,258,400	26.55
62	សេវាខាងក្រៅផ្សេងៗ	2,054,800,000	2,054,800,000	530,241,215	1,524,558,785	25.81
64	បន្ទុកបុគ្គលិក	7,740,900,000	7,740,900,000	3,016,276,674	4,724,623,326	38.97
65	ឧបត្ថម្ភធន និងជំនួយសង្គម	30.859.000.000	9,459,000,000	12,069,328,200	17,389,671,800	40.97
63	ពន្ធ និងអាករ	20,000,000	20,000,000	-	20,000,000	0.00

ខ.ការងារលទ្ធកម្ម ជួសជុល សាលសង្កាត់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សន្តារឹម និងប្រេងឥន្ធនៈ

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សន្តារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

៤.ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក

-បានបញ្ជូនមន្ត្រីទៅចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សា ប្រៀបធៀបលើប្រាក់សោធនសង្គមក្នុងបណ្តាប្រទេសសមាជិកអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០១៤

-បានចូលរួមវេទិកា ស្តីពីការលើកកម្ពស់ និងការអភិវឌ្ឍសម្រាប់ជនរងគ្រោះដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និងជម្រោះផ្ទៃក្នុង នៅក្នុងប្រទេសជាសមាជិកអាស៊ាន ពីថ្ងៃទី២១-២៥ ខែមេសា ឆ្នាំ ២០១៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

-ចូលរួមប្រជុំគណៈកម្មការអន្តរជាតិអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ជាមួយឧត្តមមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (SOWSWD) ពីថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

-បានរៀបចំកែសម្រួលសេចក្តីជូនដំណឹងសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលស្នើសុំចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួង ស.អ.យ

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ១៦គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៤៣ ដែលមានថវិកាសរុបចំនួន ១៤៩.០២៥.៣១៤,៨៥ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៥០អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៤៨.៩៤៤.៥៩៧,៥៣ដុល្លារសហរដ្ឋអាមេរិក។ អង្គការចំនួន ៧៦ បានផុតសុពលភាព (អង្គការក្នុងស្រុកចំនួន ៤១ និងអង្គការអន្តរជាតិចំនួន ៣៥)

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីសុំទិដ្ឋាការចូល និងពន្យារទិដ្ឋាការជូនអង្គការចំនួន ០៨ករណី មានមនុស្សចំនួន ១៨នាក់

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីសុំស្លាកលេខប្រភេទអង្គការ និងរដ្ឋជូនអង្គការចំនួន ០៧ករណី មានរយៈពេលសរុបចំនួន ០៧គ្រឿង

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការចំនួន ១៤ករណី

-បានសម្របសម្រួលស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើសុំអនុស្សរណៈបន្តជូនអង្គការចំនួន ១៥ករណី និងបដិសេធចំនួន ០១ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ១០៩ដង។

៥. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

- បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តកំពត កែប ព្រះសីហនុ កោះកុង និងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ កែលម្អការអនុវត្តតួនាទី ភារកិច្ច របស់មន្ទីរ
- បានចេញប្រកាសលេខ ស.អ.យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅការិយាល័យចំណុះអគ្គាធិការដ្ឋាន
- បានរៀបចំសេចក្តីព្រាងចុងក្រោយផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០១៥-២០១៧។

៦. ការងារវិទ្យាស្ថានជាតិសង្គមកិច្ច

- គិតមកដល់ខែមិថុនាឆ្នាំ២០១៤នេះ វិទ្យាស្ថានមាននិស្សិតចំនួន ១៧៩នាក់ ក្នុងនោះ មានថ្នាក់បរិញ្ញាបត្រ សង្គមកិច្ចចំនួន ៧៦នាក់ (ឆ្នាំទី១ចំនួន ៥៣នាក់ និងឆ្នាំទី២ចំនួន ២៣នាក់) បរិញ្ញាបត្រសង្គមវិទ្យាឆ្នាំទី១ចំនួន ១៩នាក់ និងបរិញ្ញាបត្រកិច្ចការសង្គមឆ្នាំទី១ចំនួន ៤៥នាក់ និងថ្នាក់សញ្ញាបត្របច្ចេកទេសអវៈយវៈសិប្បនិម្មិត និងរណបចំនួន ៣៩នាក់(ឆ្នាំទី១ ចំនួន ១៩នាក់ ឆ្នាំទី២ ចំនួន ០៧នាក់ និងឆ្នាំទី៣ ចំនួន ១៣នាក់)
- បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់វិទ្យាស្ថាន ដែលមានឈ្មោះថា “www.nisa.edu.gov.kh”
- បានសហការជាមួយអង្គការ UNICEF ក្នុងការសិក្សាស្រាវជ្រាវពីការត្រួតពិនិត្យឡើងវិញ លើការអនុវត្តការងារ សង្គមកិច្ច ដោយផ្ដោតលើសុខុមាលភាពសង្គម និងសុខុមាលភាពកុមារជាសាធារណៈ។

II- ទិសដៅអនុវត្តបន្ត

១. អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងខ្មោចគ្រោះ និងកិច្ចការគ្រួសារ

- ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
- ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ឆ្លងដែនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពិគ្រោះយោបល់ដល់ជនរងគ្រោះមហន្តរាយទឹកជំនន់
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីទស្សនទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញាស៊ីដ
- បន្តការធ្វើមាតុភូមិនិរន្តរ៍ជនរងគ្រោះដោយសារការជួញដូរមនុស្សមកពីប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត
- បោះពុម្ព និងផ្សព្វផ្សាយប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល
- ធ្វើការសាកល្បង និងអនុវត្តលើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស
- ជំរុញសុំការអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សទៅគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ (ប.ជ.រ.ព.ក)
- បន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារជួញដូរមនុស្សដល់អ្នកផ្តល់សេវា និងក្រុមប្រឹក្សាឃុំ សង្កាត់
- បន្តសហការជាមួយគ្រួសារ ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស
- បន្តរៀបចំឯកសារកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

២. អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

- បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រារបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយអំពីទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ
- បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងដីកាបង្កើតក្រុមការងារថ្នាក់ខេត្តលើការងារគ្រប់គ្រងករណី និងការណែនាំ ស្តីពីនីតិវិធីបង្រួបបង្រួមគ្រួសារកុមារកំព្រានៅក្នុងមណ្ឌល
- រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងទិន្នន័យកុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះនៅថ្នាក់ក្រោមជាតិដល់មន្ត្រីថ្នាក់ជាតិ និងមន្ត្រីបង្គោលក្នុងខេត្តគោលដៅ

-រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួស ការគ្រប់គ្រងករណី និង ច្បាប់ស្តីកូនអន្តរប្រទេស ដល់អ្នកពាក់ព័ន្ធ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលកុមារកំព្រា

-បន្តពង្រីកក្រុមការងារថ្នាក់ខេត្ត ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ នៅខេត្ត ០២ផ្សេងទៀត គឺខេត្តកំពត និងស្វាយរៀង

-បន្តផ្សព្វផ្សាយបទដ្ឋាន គោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារកុមារកំព្រា និងកុមារ ងាយរងគ្រោះដល់ខេត្តផ្សេងទៀត

-បន្តពិនិត្យ កែសម្រួលលើក្រមសីលធម៌កិច្ចការពារកុមារ

-រៀបចំប្រព័ន្ធ គ្រប់គ្រងទិន្នន័យកុមារ ដែលកម្មវត្ថុស្តីកូនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ

-បន្តរៀបចំកែសម្រួលសៀវភៅផ្គត់ផ្គង់មានស្តីពីស្តីកូនអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស

-ធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់រដ្ឋបាលស្តីកូនអន្តរប្រទេស

-រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលស្តីកូនអន្តរប្រទេស

-បន្តពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្តីកូនអន្តរប្រទេស

-បន្តពិនិត្យ កែសម្រួល បកប្រែ និងបោះពុម្ពសៀវភៅមគ្គុទេសន៍អនុវត្តន៍លេខ ២

-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយសារការ ប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តុះអាសន្នរបស់រដ្ឋ

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹង ច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈ មណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅ មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទា ភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលមានអាយុចាប់ពី ៣ (បី)ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ចេញបញ្ជូនជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំង គ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបន្សុប និងការព្យាបាលទាំងផ្លូវកាយនិងផ្លូវចិត្តដល់អ្នក ញៀនគ្រឿងញៀន

-រៀបចំផែនការបណ្តុះបណ្តាលដល់មន្ត្រីបម្រើការងារក្នុងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នក ញៀនគ្រឿងញៀន ជាមួយការគាំទ្រប្រទេសថៃ

-បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥

-រៀបចំបង្កើតគណៈកម្មការច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការការពារ និងអនុគណៈកម្មការពិនិត្យ តាមដាន និងធ្វើរបាយការណ៍

-ត្រៀមរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

-រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួង ស្ថាប័ន អង្គការ ពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

-ត្រៀមរៀបចំពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ និងពិធី អបអរសាទរខួបលើកទី៥ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

-បង្កើតគណៈកម្មការថ្នាក់ជាតិសម្រាប់រៀបចំសរសេររបាយការណ៍ ជូនទៅអង្គការសហប្រជាជាតិ ស្តីពីការអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិជនពិការ

-រៀបចំប្រកាសអន្តរក្រសួងស្តីពី ការចល័តចេញចូល ការផ្តល់ប័ណ្ណបើកបរសម្រាប់ជនពិការ និងស្តីពីការបញ្ចុះតម្លៃការសិក្សាដល់ជនពិការ

-ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបាល់ទាត់ស្តេស្យាល់អូឡាំពិច ដល់គ្រូបង្វឹកចំនួន ២០ នៅខេត្តកំពត

-ត្រៀមរៀបចំសិក្ខាសាលា ស្តីពីសុខភាពអាណាព្យាបាលជនពិការនៅខេត្តកំពង់ធំ

-រៀបចំទិវាជនពិការជាតិ និងអន្តរជាតិដូចជា ទិវាអូទីស៊ីម ដោនសាំងជ្រូម ទិវាគ ថ្លង់

-ផ្សព្វផ្សាយពីវីដេអូពិភាក្សាតុមូលស្តីពីពិការភាព លើប្រធានបទចំនួន១០ ទាក់ទងនឹងការអប់រំ ការស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ត្រី និងកុមារពិការ

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ

-បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍

-បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ

-ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ

-ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍

-ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីជំរុញដំណើរការរដ្ឋបាលសិទ្ធិជនពិការ

-ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តផ្សព្វផ្សាយដល់វិស័យឯកជន ក្នុងការទទួលបានពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)

-បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា

-ត្រៀមរៀបចំទិវាជនពិការអន្តរជាតិ និងទិវាជនពិការកម្ពុជា ០៣ ធ្នូ ២០១៤

-បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ

-បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ

-ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងជាតិពិន័យផ្សេងៗ ចំពោះក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

-ចុះធ្វើអធិការកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា

-បន្តពង្រីកការដាក់ហិបសប្បុរសធម៌មូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត

-ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការកំណត់អត្រាជនពិការចូលបម្រើការងារតាមក្រសួង ស្ថាប័ន។

៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់

-ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

-បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់

-បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា

-បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើង

-ត្រៀមរៀបចំទិវាមនុស្សចាស់អន្តរជាតិ ១តុលា។

៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលធ្វើមកក្រសួង ស.អ.យ

-បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និរាករនៅក្នុងបន្ទុកថ្មី និងជំរុញការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធជនាគារ

-បន្តពិនិត្យ កែសម្រួលប្រាក់របបសន្តិសុខសង្គមជូនដល់អតីតមន្ត្រីរាជការស៊ីវិល

-បន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញប្រាក់សោធននិវត្តន៍ជូនអតីតមន្ត្រីរាជការស៊ីវិល

-ជំរុញការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍

-ជំរុញរៀបចំ និងដាក់ឲ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅតាមរាជធានី ខេត្ត។

៦-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

-បន្តចេញប្រកាសផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ លុបមុខសញ្ញាដែលផុតសុពលភាព

- បន្តរៀបចំកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- បន្តរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យ និងសាខា ប.ជ.អ នៅរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ
- ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ

អតីតយុទ្ធជន
-ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញាដែលធ្វើបច្ចុប្បន្នភាពហើយមិនមកបើកប្រាក់ពីធនាគារ

- បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ
- ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

- ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ
- បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដីសង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌
- ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់។

៧.សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមជូនវិទ្យាល័យសម្រាប់ប្រជាជនកម្ពុជា

- ជំរុញឱ្យមានការសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា
- រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តកថាទ្រនានា។

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

- បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល
- បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការ

ស៊ីវិល
-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឱ្យបានហ្មត់ចត់

- បញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ
- ត្រៀមរៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

- បានរៀបចំកិច្ចប្រជុំចំនួន ០២លើក ដើម្បីកំណត់សូចនាករកម្រិត Input និង Output និងលក្ខណវិនិច្ឆ័យរបស់សូចនាករ
- ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព
- ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជីគណនេយ្យ

និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
- បន្តរៀបចំផែនការថវិកាឆ្នាំ២០១៥ របស់ក្រសួង ស.អ.យ
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ
- ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

- បន្តចុះធ្វើអធិការកិច្ចតាមមន្ទីរ ស.អ.យ រាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
- ត្រៀមរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការងារចុះអធិការកិច្ច
- ជំរុញសកម្មភាពវិទ្យាស្ថានជាតិសង្គមកិច្ច តាមរយៈការផ្សព្វផ្សាយ និងការប្រឡងជ្រើសរើសនិស្សិតសម្រាប់ឆ្នាំ


សិក្សា២០១៤-២០១៥

-បន្តអភិវឌ្ឍន៍កម្មវិធីសិក្សា និងរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ

-រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការសិក្សាស្រាវជ្រាវពីការត្រួតពិនិត្យឡើងវិញ លើការអនុវត្ត
ការងារសង្គមកិច្ច ដោយផ្តោតលើសុខុមាលភាពសង្គម និងសុខុមាលភាពកុមារជាសាធារណៈ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



វង សុតិ